



LOWELL PUBLIC SCHOOLS
Henry J. Mroz Central Administration Offices
155 Merrimack Street
Lowell, MA 01852

ថ្ងៃទី ៦ ខែមេសាឆ្នាំ ២០២០

ដូច្នេះចំពោះមាតាបិតានិងអាណាព្យាបាលសិស្សនៃសាលារដ្ឋទីក្រុងឡូវែល

ខ្ញុំសង្ឃឹមថាលិខិតនេះនឹងនាំមកនូវសុវត្ថិភាពនិងសុខុមាលភាពក្នុងក្រុមគ្រួសារលោកអ្នកនិងមនុស្សជាទីស្រឡាញ់ក្នុងគ្រួសារនេះ។ ដូចដែលអ្នកបានជ្រាបមកហើយថា សាលារៀនក្នុងរដ្ឋម៉ាសាឈូសេត្រូវបានបិទទ្វារហូតដល់ថ្ងៃទី ៤ ខែឧសភាឆ្នាំ ២០២០។ ក្នុងខណៈនេះគឺជាចាំបាច់បំផុតចំពោះសុវត្ថិភាពសហគមន៍របស់យើង ការបន្តបិទទ្វារនិងការអោយនៅផ្ទះទាំងនេះ បានបង្ហាត់ការរស់នៅនិងទម្លាប់ប្រចាំថ្ងៃរបស់យើង។ លោកអ្នកមួយចំនួនកំពុងបំពេញតួនាទីថ្មីដោយមមាញឹក។ យើងយល់អំពីអារម្មណ៍នេះ ហើយជ្រាបច្បាស់ដោយយកចិត្តទុកដាក់ទៀតផង ចំពោះការលំបាកបានកើតឡើងលើសហគមន៍យើងក្នុងស្ថានភាពដែលគិតស្មានមិនដល់នេះ។

នៅពេលសាលារៀនបិទទ្វារទាំងរដ្ឋម៉ាសាឈូសេត បានផ្លាស់ប្តូរពីរយៈពេលខ្លីទៅរយៈពេលវែង សាលារដ្ឋទីក្រុងឡូវែលក៏បានផ្លាស់ប្តូរផែនការសិក្សានៅផ្ទះរបស់យើង ពីឧកាសពង្រឹងបន្ថែមទៅជាកិច្ចការសាលាដែលស្របតាមគោលការណ៍ណែនាំចុងក្រោយរបស់រដ្ឋាភិបាល។ ទោះបីជាគ្មានអ្វីមកជំនួសការប្រាស្រ័យទាក់ទងផ្ទាល់ប្រចាំថ្ងៃដែលគ្រូរបស់យើងមានជាមួយសិស្សក៏ដោយ យើងក៏បានត្រៀមជូនសិស្សនូវសិស្សនូវមេរៀននិងបទពិសោធន៍ក្នុងការសិក្សាដ៏មានអត្ថន័យ ក្នុងអំឡុងពេលដែលយើងឃ្លាតឆ្ងាយពីសាលារៀន។

យោងទៅតាមការណែនាំពីនាយកដ្ឋានសិក្សាអប់រំរបស់សិក្សា និងមធ្យមសិក្សានៃរដ្ឋម៉ាសាឈូសេត យើងនឹងចាប់ផ្តើមអនុវត្តកម្មវិធីសិក្សានៅតាមផ្ទះ ដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍នេះហើយ។ គ្រូបង្រៀនរបស់កូនលោកអ្នកនឹងទាក់ទងមកលោកអ្នកដើម្បីណែនាំពីដំណើរការអនុវត្តនេះ យើងនឹងផ្តល់ជូនលោកអ្នកនូវព័ត៌មានលម្អិតជាក់លាក់បន្ថែមដោយផ្អែកលើតម្រូវការនៃកម្រិតសិក្សារបស់សិស្សម្នាក់ៗ។

- យើងកំពុងស្នើសុំឱ្យសិស្សចូលរួមក្នុងការរៀនសូត្រដែលមានអត្ថន័យនិងផលិតភាព សម្រាប់រយៈពេល ប្រមាណពាក់កណ្តាលនៃថ្ងៃសិក្សាធម្មតា (ពី 3 ម៉ោង ទៅ 3 ម៉ោង 30 នាទី) ។
- ការសិក្សាដែលមានគ្រប់កម្រិតទាំងអស់នឹងប្រព្រឹត្តទៅតាមរយៈការប្រើប្រាស់ប្រព័ន្ធរបស់សិស្សដោយខ្លួនឯង រួមជាមួយគ្រូបង្រៀន។

o តាមការមើលឃើញពីលក្ខណៈជាក់ស្តែងនៃវគ្គសិក្សារបស់សិស្សវិទ្យាល័យនឹងបន្តសិក្សាខ្លឹមសារដែលបានគូសបញ្ជាក់នៅក្នុងកាលវិភាគសិក្សានីមួយៗ។

o សម្រាប់សិស្សថ្នាក់កុមារានុវត្តកម្មវិធីថ្នាក់ទី ៨ នឹងពង្រឹងគំនិតនិងជំនាញដែលបានរៀនមក បញ្ចូលជាមួយការចូលរួមក្នុងបទពិសោធន៍គំរោងថ្មីនិងការសិក្សាតាមអ៊ិនធឺណែតដែលផ្អែកលើកម្រិតសិក្សារបស់សិស្សម្នាក់ៗ ត្រូវការ។

o សម្រាប់សិស្សនៅអនុវិទ្យាល័យនិងវិទ្យាល័យនឹងត្រូវដឹកនាំការសិក្សា ដោយគ្រូបង្រៀនដែលផ្អែកលើកម្មវិធីសិក្សាតាមអ៊ិនធឺណែតទូទាំងតំបន់ដែលមានផ្តល់បន្ថែមជាវីដេអូនិង / ឬសម្ភារៈផ្សេងទៀតតាមតម្រូវការ។

o សិស្សសាលាបឋមសិក្សារបស់យើងនឹងផ្តោតលើការចូលរួមក្នុងកិច្ចការសិក្សាផ្អែកលើការពង្រឹងចំណេះដឹងនិងជំនាញដែលពួកគាត់បានទទួលរួចមកហើយក្នុងកំឡុងឆ្នាំសិក្សា។

• សម្រាប់សិស្សដែលទទួលសេវាកម្មអប់រំពិសេស គ្រូនិងគ្រូជំនាញរបស់អ្នកគឺជាអ្នកកំណត់កម្មវិធីអប់រំពិសេសនិងទាក់ទងមកសិស្សដែលមានគម្រោងសិក្សាអប់រំលក្ខណៈបុគ្គល (IEPs) នៅពេលពួកគាត់បន្តការអភិវឌ្ឍគម្រោងសិក្សានៅផ្ទះដែលនឹងជួយតាមតម្រូវការរបស់បុគ្គលម្នាក់ៗ ក្នុងកំឡុងពេលបិទទ្វារជាបណ្តោះអាសន្ននេះ។

- o គម្រោងការនេះនឹងមិនប៉ះពាល់ដល់សេវាកម្មបច្ចុប្បន្នរបស់កូនលោកអ្នកឬគម្រោងសិក្សាអប់រំនោះទេ ហើយកម្មវិធី IEP បច្ចុប្បន្នរបស់កូនលោកអ្នកនឹងនៅដដែលដោយសារការរៀនវិជ្ជាជីវៈមកពីការសិក្សា។
- o គម្រោងការនេះគ្រាន់តែសម្រួលដល់ការសិក្សានៅផ្ទះជាបណ្តោះអាសន្ននាពេលបច្ចុប្បន្ន ការ កែប្រែដែលទាក់ទងនឹងសេវាកម្មផ្សេងៗនិងសេវាកម្មសិក្សាគឺដើម្បីជាជំនួយដល់សិស្សក្នុងអំឡុងពេលបិទ ទ្វារបណ្តោះអាសន្នតែប៉ុណ្ណោះ។
- o ព័ត៌មានបន្ថែមនឹងផ្តល់ជូននៅលើគេហទំព័រកម្មវិធីអប់រំពិសេស ដើម្បីសម្រួលដល់ការប្រជុំនៃក្រុម កំណត់កម្រិតកម្មវិធីអប់រំពិសេស និងធនធានសេវាកម្មសម្រាប់សិស្ស។
- o សូមទាក់ទងទៅនាយកដ្ឋានរដ្ឋបាលនៃកម្មវិធីអប់រំពិសេសប្រសិនបើលោកអ្នកមានសំណួរបន្ថែម ដោយ ទូរស័ព្ទទៅលេខ ៩៧៨-៦៧៤-២០៨០ ឬចូលមើលគេហទំព័រកម្មវិធីអប់រំពិសេសតាមរយៈ: [\(Link for Special Education Department\)](#)

- ចំពោះសិស្សដែលបានកំណត់ចូលសេវាកម្មអ្នកសិក្សាភាសាអង់គ្លេស គ្រូនឹងទាក់ទងសិស្សរបស់ពួកគាត់ដើម្បី កំណត់នូវជំនួយខុសៗគ្នាផ្នែកលើកម្រិតភាសាអង់គ្លេសរបស់សិស្ស។
 - o ប្រសិនបើលោកអ្នកមានសំណួរសូមទាក់ទងមក **Dr. Phala Chea** ជាអ្នកសម្របសម្រួលកម្មវិធីសិក្សាអប់រំ ផ្នែកភាសាអង់គ្លេស តាមអ៊ីម៉ែល pchea@lowell.k12.ma.us ឬតាមលេខ ៩៧៨-៦៧៤-២០៨០ ។
- បុគ្គលិកសាលាកំពុងអនុវត្តការស្វែងរករបស់ក្រុមគ្រួសារនីមួយៗ ដើម្បីស្វែងរកគ្រួសារណាមួយ មានសេវាកម្ម អ៊ីនធឺណែតនិងឧបករណ៍ដែលអាចប្រើក្នុងការចូលរួមសិក្សាតាមអ៊ីនធឺណែត។
 - o ការផ្តល់ គ្រោមបុក Chromebook នៅវិទ្យាល័យជិតដល់ទីបញ្ចប់ ហើយ។
 - o សាលាមធ្យមសិក្សានិងសាលា K-8 បានចាប់ផ្តើមចូលរួមក្នុងដំណើរការចែកចាយ គ្រោមបុក Chromebook ដែលបានរំពឹងថានឹងបញ្ចប់នៅចុងសប្តាហ៍ខាងមុខនេះ។ មិនយូរប៉ុន្មានកំប៉ង់ទាំងមូល នឹងអនុវត្តការចែកចាយនេះដល់សិស្សនៅសាលាបឋមសិក្សា។
 - o គ្រោមបុក Chromebook ទាំងនេះគឺជាប្រភេទប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ ហើយសិស្សនុសិស្សមានការកិច្ចទទួលខុសត្រូវ ក្នុងការប្រគល់សងវិញក្នុងស្ថានភាពល្អដូចសភាពដើមកាលដែលគាត់បានទទួលពីដំបូង។
 - o សាលារៀនកំពុងទាក់ទងទៅរកសិស្សនិងមាតាបិតាអាណាព្យាបាលផ្ទាល់ដើម្បីកំណត់ពីតម្រូវការរបស់ គ្រួសារនីមួយៗនិងដើម្បីដាក់កំណត់ពេលវេលាដើម្បីផ្តល់ជូនគ្រោមបុក Chromebook ។


បណ្តាំរបាយការណ៍សិស្សសម្រាប់ថ្នាក់បឋមសិក្សានឹងត្រូវផ្ញើចេញចុងសប្តាហ៍នេះ។ បណ្តាំរបាយការណ៍សម្រាប់ថ្នាក់ មធ្យមសិក្សានិងថ្នាក់វិទ្យាល័យកំពុងតែត្រូវត្រួតពិនិត្យ ព័ត៌មានបន្ថែមនឹងផ្តល់ជូនដល់សិស្សនិងអាណាព្យាបាល នៅពេលយើងខិតជិតដល់ពេលវេលាកំណត់នៃការផ្ញើចេញ នូវបណ្តាំរបាយការណ៍ថ្នាក់មធ្យមសិក្សា។

យើងគិតជាមុនថានឹងមានសំណួរជាច្រើននៅពេលដែលយើងឆ្ពោះទៅរកគម្រោងការសិក្សានៅផ្ទះក្នុងសប្តា ហ៍ខាងមុខ។ សាលារៀនកូនរបស់លោកអ្នកនឹងណែនាំលោកទៅអ្នកតាមដំណាក់កាល នៃការអនុវត្តនេះ ហើយជួយ ដល់ការសិក្សារបស់កូនលោកអ្នកពេញអំឡុងពេលបិទទ្វារ។ អាសយដ្ឋានអ៊ីម៉ែលរបស់បុគ្គលិកនឹងដាក់នៅលើគេហ ទំព័ររបស់សាលានីមួយៗ។ អ្នកក៏អាចទូរស័ព្ទទៅទូរស័ព្ទមកសាលារបស់លោកអ្នកឬមជ្ឈមណ្ឌលធនធានគ្រួសារតាម លេខ ៩៧៨-៦៧៤-៤៣២១ សម្រាប់ជំនួយបន្ថែម ឬលោកអ្នកអាចសួរនូវសំណួរឬដាក់សំណូមពររបស់លោកអ្នកតា មរយៈទំរង់អ៊ីនធឺណែត [\(Link for Form\)](#) ។

ចំពោះបច្ចុប្បន្ន គឺមានជម្រើសបន្ថែមទៀតក្នុងឱកាសពង្រឹងការសិក្សាសំរាប់សិស្សនុសិស្សរបស់យើងដែលមាន នៅលើគេហទំព័ររបស់យើងផ្នែក " សិក្សានៅផ្ទះ " ។ ហើយសំណុំលំហាត់ថ្មីនឹងបន្តចែក ចាយនៅថ្ងៃពុធនិងថ្ងៃ ព្រហស្បតិ៍រៀងរាល់សប្តាហ៍។ [\(Link for At-Home-Learning\)](#)

ដូចគ្នាដែរ យើងចង់រំលឹកលោកអ្នកឱ្យទាញយកអត្ថប្រយោជន៍ពីសេវាកម្មអាហារ។ ចាប់ផ្តើមពីថ្ងៃច័ន្ទទី ៦ ខែមេ សានេះហើយ សេវាកម្មអាហារនឹងបន្ថែម ៣ កន្លែងទៀតសរុបយើងមានចំនួន ១១ កន្លែងក្នុងសប្តាហ៍ធ្វើការ ពេល សាលាកំពុងបិទទ្វារ។ បន្ថែមលើការទទួលអាហារថ្ងៃត្រង់ ក្នុងកញ្ចប់នោះក៏មានអាហារពេលព្រឹកសម្រាប់ថ្ងៃ បន្ទាប់ផងដែរ។ ហើយនៅថ្ងៃសុក្រយើងនឹងមានអាហារដែលអាចយកទុក សម្រាប់ចុងសប្តាហ៍ទៀតផង។ សម្រាប់ ព័ត៌មានលម្អិតសូមចូលទៅកាន់គេហទំព័រកំប៉ង់ [\(LPS Website\)](#) ។ សូមអរគុណចំពោះដៃគូរសហការយើង **(Catie's Closet)** ដែលធ្វើអោយយើងអាចផ្តល់នូវសម្ភារៈ មួយចំនួននៅតាមកន្លែងចែកអាហារថ្ងៃត្រង់។ យើងនឹង ផ្តល់ដំណឹងទៅលោកអ្នកនៅពេលដែលយើងមានសម្ភារៈនោះមកដល់ទីតាំងក្បែរលោកអ្នក។

ជាចុងបញ្ចប់សូមអោយលោកអ្នកបន្តមានសុខភាពល្អនិងមានសុវត្ថិភាព។ សហគមន៍របស់យើងនឹងបន្ត ការរួបរួមគ្នានៅសប្តាហ៍ខាងមុខក្នុងអំឡុងពេលដល់ប៉ុន្មាននេះ។ ដូចដែលយើងតែងតែអនុវត្តកន្លងមក គឺយើង នឹងឆ្ពោះទៅមុខជាមួយគ្នា ហើយជួយគ្នាទៅវិញទៅមក ដូចជាតំបន់តែមួយ សហគមន៍តែមួយ ឡូរ៉េលតែមួយ។

Sincerely,


Dr. Joel D. Boyd
Superintendent of Schools